



ព័ត៌មានគណនី Portal ឪពុកម្តាយ

សាលារៀន Greater Lowell Technical High School ផ្តល់នូវ Portal ឪពុកម្តាយ លើបណ្តាញដែលអាចរកឃើញនៅលើប្រព័ន្ធ X2 Aspen របស់យើង។ ប្រព័ន្ធនេះអនុញ្ញាតឱ្យឪពុកម្តាយមើលការសិក្សារបស់សិស្ស, ការប្រព្រឹត្ត, វគ្គមាន និងច្រើនទៀត។

X2 Aspen URL: <https://x2.gltech.org/>

ចំណាំ: គណនី email គឺតម្រូវការទាមទារដើម្បីបំពេញកម្មវិធីវិ Portal ឪពុកម្តាយ។

ចូលដំបូង first Login

នៅពេលចូលលើកដំបូង, សារដែលបញ្ជាក់ថា "ពាក្យសម្ងាត់របស់អ្នកបានផុតកំណត់, សូមបង្កើតថ្មី" នឹងលេចឡើង។

សារនេះនឹងប្រាប់ពីរបៀបដំណើរការផ្លាស់ប្តូរពាក្យសម្ងាត់។

ដាក់បញ្ចូលពាក្យសម្ងាត់ទៅក្នុង text box labeled "**Current Password** ពាក្យសម្ងាត់បច្ចុប្បន្ន."

បញ្ចូលពាក្យសម្ងាត់ថ្មីដែលមានយ៉ាងហោចណាស់ 6 តួអក្សរដែលមានអក្សរធំនិងតូចនិងយ៉ាងហោចណាស់លេខមួយនៅក្នុង "New Password" text box. បញ្ចូលពាក្យសម្ងាត់ដូចគ្នាដែលនៅក្នុង "Confirm New Password" text box បន្ទាប់មកចុច "**OK**".

ប្រសិនបើប្រព័ន្ធមិនត្រូវការ a reset ផ្ទេរលេខ password ម្តងទៀតទេ ចូលលើកដំបូងសូមចុចលើ "set preferences" ដែលស្ថិតនៅផ្នែកខាងស្តាំនៃទំព័រចុចលើ page security tab, ហើយចុចលើពាក្យ "**change**" នៅជាប់នឹង password ពាក្យសម្ងាត់។

បន្ទាប់ពីដាក់ពាក្យ Password ឡើងវិញ, សូមបង្កើតលក្ខណៈ: Self-Serve Password Recovery.

លក្ខណៈនេះនឹងអនុញ្ញាតឱ្យឪពុកម្តាយទទួលបាន Password

ពាក្យសម្ងាត់បណ្តោះអាសន្នក្នុងករណីដែលពាក្យសម្ងាត់ត្រូវបានភ្លេច។ ពាក្យសម្ងាត់ Password

នឹងត្រូវបានផ្ញើដោយស្វ័យប្រវត្តិទៅអាសយដ្ឋានអ៊ីមែលនៅក្នុង email text box ជាចម្បង។ ដើម្បីរៀបចំលក្ខណៈ: setup

ឡើងវិញបញ្ចូលអាសយដ្ឋានអ៊ីមែល, ជ្រើសសំណួរសុវត្ថិភាពនិងបំពេញចម្លើយនៅនឹង email text box ។ Click "OK"

នៅពេលចប់ហើយ។ សូមចំណាំថាអាសយដ្ឋានអ៊ីមែល email address

និងចម្លើយសុវត្ថិភាពទាំងពីរប្រកាន់អក្សរតូចនៅពេលប្រើពួកវាសម្រាប់ការសង្គ្រោះពាក្យសម្ងាត់។

សូមចំណាំផងដែរថាអាសយដ្ឋានអ៊ីមែល email address

ដែលបានបញ្ចូលអាចត្រូវបានប្រើដោយគ្រូដើម្បីទាក់ទងជាមួយឪពុកម្តាយផងដែរ។

Instructions សេចក្តីណែនាំ

រករក portal ដោយចុចលើផ្ទាំងធំ ១ នៅផ្នែកខាងលើនៃទំព័រ។ ផ្ទាំងគ្រួសារខាងលើ **the Family top tab**

អនុញ្ញាតឱ្យមើលព័ត៌មានអំពីការចូលរួមនិងការប្រព្រឹត្ត។ ប្រសិនបើមានសំណួរទាក់ទងនឹងការចូលរួមឬវិន័យសូមទាក់ទង dean របស់សិស្សដោយផ្ទាល់ឬតាមទូរស័ព្ទឬអ៊ីមែល email - (Jamie Costa - (978) 441-4416 - jcosta@gltech.org, Ronald Vercellone - (978) 441-4414 - rvercellone@gltech.org, o Nicholas Beauchamp – (978) 441-4412 – nbeauchamp@gltech.org).

ផ្ទាំងសិក្សាខាងលើ **Academics top tab** នឹងបង្ហាញព័ត៌មានអំពីថ្នាក់, រួមទាំងឈ្មោះគ្រូបង្រៀននិងអាសយដ្ឋានអ៊ីមែល។

ជ្រើសរើសថ្នាក់ដោយចុចលើលេខដែលលិចពណ៌ខៀវនៅក្នុងជួរឈរវគ្គសិក្សា។

មើលកិច្ចការបុគ្គលសម្រាប់ថ្នាក់ដោយប្រើផ្ទាំងចំហៀង side tab ការងារ។

វាសំខាន់ណាស់ដើម្បីរក្សាអាសយដ្ឋានអ៊ីមែល (Primary and Alternate)

ដែលបានធ្វើបច្ចុប្បន្នភាពជាមួយអាសយដ្ឋានអ៊ីមែលបច្ចុប្បន្នដែលមាននៅក្នុងការប្រើប្រាស់។ យើងមិនអាចផ្តល់ព័ត៌មានអំពី

login ការចូលឬពាក្យសម្ងាត់បានទេប្រសិនបើទំនាក់ទំនងពីអាសយដ្ឋានដែលមិនទាក់ទងជាមួយសិស្សឬគណនី។

នៅពេលចូលវាអាច, ផ្លាស់ប្តូរអាសយដ្ឋានអ៊ីមែល ដោយប្រើ: Set Preferences > Security Tab > Primary Email, Alternate Email.

ឪពុកម្តាយ Portal ត្រូវបានដាក់ឈ្មោះជាគ្រួសារផងដែរ Family View។

អ្នកខ្លះអាចចង់មើលនិងពិភាក្សាព័ត៌មានជាមួយសិស្សរបស់ពួកគេនៅពេលចូលក្នុងប្រព័ន្ធ។

នេះអាចជាមធ្យោបាយដ៏ល្អដើម្បីបើកចំហរទំនាក់ទំនងនិងទទួលបានការយល់ដឹងកាន់តែច្បាស់អំពីថ្ងៃសិក្សារបស់សិស្ស។

Mission Statement សេចក្តីផ្តើមការណ៍បេសកកម្ម

សាលារៀន Greater Lowell Technical High School ប្តេជ្ញាដើម្បីធានាថាសិស្សគ្រូមន្ត្រីសម្រាប់អាជីព, មហាវិទ្យាល័យ, និងពលរដ្ឋល្អ នៅក្នុងសតវត្សរ៍ទី 21 ។

យើងប្រកួតប្រជែងនិងគាំទ្រដល់សិស្សានុសិស្សនៅពេលពួកគេដឹងអំពីសក្តានុពលផ្ទាល់ខ្លួនរបស់ពួកគេសម្រាប់ professional success ជោគជ័យផ្ទាល់ខ្លួននិងវិជ្ជាជីវៈ។



ព័ត៌មានគណនី Portal ឪពុកម្តាយ

សាលារៀន Greater Lowell Technical High School ប្រើ on-line parent portal អាចរកឃើញនៅលើប្រព័ន្ធ X2 Aspen របស់យើង។ ប្រព័ន្ធនេះអនុញ្ញាតឱ្យឪពុកម្តាយមើលការសិក្សារបស់សិស្ស, ការប្រព្រឹត្ត, វត្តមាននិងច្រើនទៀត។

X2 Aspen URL: <https://x2.gltech.org/>

ចំណាំ: គណនីអ៊ីម៉ែលមួយគឺត្រូវបានគម្របឱ្យទាមទារដើម្បីបំពេញកម្មវិធី parent portal ។

Important Tabs & Sections ផ្ទាំងនិងផ្នែកសំខាន់ៗ

Family គ្រួសារ:

ផ្ទាំងគ្រួសារ The Family tab បង្ហាញពីព័ត៌មានឪពុកម្តាយអំពីកូន ៗ

របស់ពួកគេម្នាក់ៗនៅក្នុងស្រុក, ដូចជាទំនាក់ទំនង, សុខភាព, ការធ្វើនិងព័ត៌មានកាលវិភាគ:

Follett Public Schools
Adams, David Adams, David Log Off

Pages | **Family** | Academics | Groups | Calendar

Students

Details | Contacts | Daily Attendance | Health | Conduct | Transcript

Options | Reports | Help | Search on Name

0 of 2 selected Active Students

Name	DOB	Grade Level	School > Name
Adams, Morgan	10/26/2008	KP	North Elementary
Adams, Virginia	2/2/2001	08	Bay Middle School

Academics:

មាតាឬបិតាអាចមើលព័ត៌មានអំពីការសិក្សាសម្រាប់ផ្នែកនីមួយៗសម្រាប់ឆ្នាំបច្ចុប្បន្នឬឆ្នាំមុនតាមពាក្យឬសម្រាប់គ្រប់លក្ខខណ្ឌទាំងអស់។ នេះរួមបញ្ចូលទាំងចំនួនថ្នាក់រៀនឈ្មោះគ្រូនិងព័ត៌មានការងារនិងការចូលរួម:

Follett Public Schools
Aborn, Thomas Aborn, Thomas Log Off

Pages | My Info | **Academics** | Groups | Calendar | Locker | Quest

Classes

Details | Assignments | Curriculum Map | Attendance

Options | Reports | Help | Search on Term

0 of 8 selected Current Year Current Term

Description	Course	Description	Term	Teacher	Classrm	Term Performance	Abs	Tdy	Dsm
Writing Seminar	OA093-06	Writing Seminar	FY	Kang, Bianca	221	100.0 A+	0	0	0
Biology C & Lab	OA301-01	Biology C & Lab	FY	Benson, Alex	312	70.2 C-	10	0	0
Band	OA852-01	Band	FY	Dalrymple, Dallas	C127	100.0 A+	1	0	0
Honors Geometry	OA210-03	Honors Geometry	FY	Marraro, William	306	70.2 C-	0	0	0
Elements of Wellness	OA921-04	Elements of Wellness	FY	Teixeira, William	GYM-1	71.4 C-	9	0	0
Literary Types & Themes C	OA021-04	Literary Types & Themes C	FY	Anderson, Caroline	216	70.2 C-	8	0	0
Wood Tech 1	OA601-02	Wood Tech 1	FY	Maximis, Aaron	131	81.67 B-	11	0	0
Activity	Activity-001	Activity	FY				0	0	0